



សាលាដំបូងខេត្តកណ្តាល

សំណុំរឿងរដ្ឋប្បវេណីលេខ ៣០៩
ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០
សាលក្រមលេខ ០០៨ ស.វ.ណ/២០
ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងប្រជារាស្ត្រខ្មែរ
សាលាដំបូងខេត្តកណ្តាល

បានបញ្ចប់នីតិវិធីការទាញហេតុផលដោយផ្ទាល់មាត់ នៅថ្ងៃទី០៤ ខែវិច្ឆិកា
ឆ្នាំ២០២០ និង ប្រកាសសាលក្រមជាសាធារណៈ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ
២០២០ ដោយមានសមាសភាពចូលរួម៖

ចៅក្រមជំនុំជម្រះ

លោក [REDACTED] ចៅក្រម

ក្រឡាបញ្ជីសវនាការ

លោក [REDACTED] ក្រឡាបញ្ជី

ដើមចោទឈ្មោះ [REDACTED] ម៉ែងលាង ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាសយដ្ឋាន
បច្ចុប្បន្ននៅ [REDACTED] ដោយមានមេធាវី [REDACTED]
និង មេធាវី [REDACTED] ជាអ្នកតំណាងដោយអាណត្តិ ។

សហចុងចម្លើយ ឈ្មោះ [REDACTED] សៀន ភេទប្រុស អាយុ ៨០ឆ្នាំ និង ឈ្មោះ [REDACTED] តន ភេទស្រី អាយុ ៧០
ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្នភូមិ [REDACTED] ដោយ
មានមេធាវី [REDACTED] និង មេធាវី [REDACTED] ជាអ្នកតំណាងដោយអាណត្តិ ។

ខ្លឹមសារសាលក្រមដែលដើមចោទទាមទារឱ្យតុលាការចេញ

- បញ្ជាក់ថា ដើមចោទជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ (ដី) ទំហំ ៩០,៥១ (កៅសិបក្បឿស
ហាសិបមួយ) ម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើងទល់នឹងដី [REDACTED] ញ៉ ខាងលិចទល់នឹងដី [REDACTED]
ឡេង ខាងត្បូងទល់នឹងផ្លូវជាតិលេខ៨ និង ខាងកើតទល់នឹងដី [REDACTED] សៀន មានទីតាំងស្ថិត
នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
- បង្គាប់ឱ្យចុងចម្លើយរុះរើបង់ឥដ្ឋ ដែលបានសាងសង់លើអចលនវត្ថុ (ដី) ខាងលើ ។
- ទាមទារសំណងការខូចខាត ២.០០០ (ពីរពាន់) ដុល្លារអាមេរិក ។
- ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ចុងចម្លើយ ។



ខ្លឹមសារសាលក្រមដែលសហចុងចម្លើយទាមទារឱ្យតុលាការចេញ (បណ្តឹងតប)

- ១. លុបចោលលិខិតលក់ដីលេខ ២៩៤/១៣ ព.ត.ម ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ទុកជា អាសាបង់ ។
- ២. បង្គាប់ឱ្យចុងចម្លើយបណ្តឹងតប ប្រគល់ដីទំហំ ៩០,៥១ ម៉ែត្រការ៉េ មកឱ្យដើមចោទបណ្តឹងតប គ្រប់គ្រងវិញ ។
- ៣. បង្គាប់ឱ្យចុងចម្លើយបណ្តឹងតប ទទួលប្រាក់ចំនួន ១០.៤០៨ (មួយម៉ឺនបួនរយប្រាំបី) ដុល្លារអាមេរិក វិញ ។
- ៤. បង្គាប់ឱ្យចុងចម្លើយបណ្តឹងតប បង់ថ្លៃសេវាកម្មច្បាប់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអាមេរិក មកដើមចោទបណ្តឹងតប និង ទទួលបន្ទុកលើប្រាក់ប្រដាប់ក្តីគ្រប់ប្រភេទ ។

អង្គហេតុ និង ចំណុចវិវាទ

១. ពន្យល់ក្រសួងអំពីរឿងក្តី

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ ចុងចម្លើយបានព្រមព្រៀងលក់ដីមួយកន្លែងដែលមានទំហំ ៩០,៥១ (កៅសិបក្បឿសហាសិបមួយ) ម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើងទល់នឹងដី [REDACTED] ញី ខាងលិចទល់នឹងដី [REDACTED] ឡេង ខាងត្បូងទល់នឹងផ្លូវជាតិលេខ០៨ និង ខាងកើតទល់នឹងដី [REDACTED] សៀន មានទីតាំងស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកឱ្យដើមចោទក្នុងតម្លៃ ១១៥ (មួយរយដប់ប្រាំ) ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដោយបានបង្កើតកិច្ចសន្យាទិញ លក់ ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ ។ ក្រោយពីទិញលក់ដីខាងលើ ដើមចោទ និង ចុងចម្លើយពុំដែលមានទំនាស់រឿងដីនេះទេ រហូតដល់អំឡុងឆ្នាំ ២០១៨ ចុងចម្លើយបានចូលជាបង្គោលច្នៃដីដើមចោទមួយផ្នែកខាងមុខ ។ ក្រោយមកចុងចម្លើយបានធ្វើការតវ៉ាទៅអាជ្ញាធរភូមិ ឃុំ រហូតដល់ស្រុក ក៏ប៉ុន្តែ ពុំមានដំណោះស្រាយណាមួយសម្រាប់ដើមចោទ ។ ក្រោយមកទៀត នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដើមចោទបានរៀបចំចាក់បំពេញដី និង ធ្វើរបងព័ទ្ធជុំវិញដីដើមចោទខាងលើ ក៏ប៉ុន្តែ ពេលនោះចុងចម្លើយបានចេញមករារាំងមិនឱ្យដើមចោទធ្វើរបងទេ ។ ជាងនេះទៅទៀត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្រាប់តែចុងចម្លើយបានលួចសង់របងឥដ្ឋព័ទ្ធជុំវិញដីមួយផ្នែកខាងមុខដែលនោះទៀត ។ ទង្វើរបស់ចុងចម្លើយបានរំលោភលើសិទ្ធិកាន់កាប់ដី ដែលជាសិទ្ធិស្របច្បាប់របស់ដើមចោទ ។ ហេតុដូច្នោះ ដើមចោទសូមទាមទារឱ្យចុងចម្លើយរុះរើរបងឥដ្ឋនោះចេញពីដីរបស់ដើមចោទ ។

អំឡុងឆ្នាំ ២០១១ ឈ្មោះ [REDACTED] ញី ភេទស្រី (ស្លាប់) ដែលត្រូវជាម្តាយបង្កើតរបស់ដើមចោទទាក់ទងចុងចម្លើយសុំទិញដីទទឹង ៧ម៉ែត្រ និង បណ្តោយប្រមាណ ១០ម៉ែត្រ សម្រាប់បើកធ្វើផ្លូវឯកជនរបស់ដើមចោទ ។ ចុងចម្លើយ និង ឈ្មោះ [REDACTED] ញី បានពិភាក្សាលក់ខណ្ឌ និង កិច្ចព្រមព្រៀងជាមួយគ្នាជាមុន លើតម្លៃលក់ ទិញដី និង ការប៉ះប៉ូវដីបន្ថែមសម្រាប់បើកផ្លូវ ។ ឈ្មោះ [REDACTED] ញី បានឯកភាពបន្ថែមដីកាន់កាប់របស់ខ្លួនផ្នែកខាងមុខដីចុងចម្លើយ មានទទឹង ៤ម៉ែត្រ និង បណ្តោយទល់ផ្លូវជាតិលេខ០៨ ដែលជាប់ និង ស្របដីទិញបើកផ្លូវ ៧ម៉ែត្រនោះដើម្បីឱ្យចុងចម្លើយបានប្រើប្រាស់ប្រចាំថ្ងៃ ។ ក្រោយពីបានឯកភាពរួចរាល់ ភាគីទាំងបានធ្វើលិខិតលក់ទិញដី ទំហំ ៩០,៥១ (កៅសិបក្បឿសហាសិបមួយ) ម៉ែត្រការ៉េ ដោយមានលិខិតលក់ដីចុះថ្ងៃទី០២ ខែមេសា



ឆ្នាំ២០១១ និង ឈ្មោះ: [REDACTED] ញី បានប្រគល់ប្រាក់លក់ ទិញក្នុងតម្លៃសរុប ១០.៤០៨ (មួយម៉ឺនបួនរយប្រាំបី) ដុល្លារអាមេរិក មកចុងចម្លើយ ។ ក្រោយពីបានធ្វើការលក់ ទិញដីខាងលើនេះ ចុងចម្លើយ បានស្នើសុំមេភូមិ មក ធ្វើការវាស់វែង និង កាត់ដីតាមកិច្ចព្រមព្រៀងលក់ ទិញ ទៅឱ្យឈ្មោះ: [REDACTED] ញី ចំពោះការវាស់ដីជាក់ស្តែង លក់ ទៅឱ្យឈ្មោះ: [REDACTED] ញី មានចំនួនលើស ទំហំលក់ ទិញក្នុងលិខិតលក់ ។ ចុងចម្លើយមិនទាន់ប្រគល់ដីនៅសល់ លើស ប្រហែសជាង ២០ម៉ែត្រការ៉េឱ្យទៅឈ្មោះ: [REDACTED] ញី នៅឡើយ ដោយហេតុថា ចុងចម្លើយរងចាំ ឈ្មោះ: [REDACTED] ញី បំពេញកាតព្វកិច្ចរបស់ខ្លួនបើកផ្លូវទទឹង ៤ម៉ែត្រ បណ្តោយទល់ផ្លូវជាតិលេខ ៨ សិន ។ ឈ្មោះ: [REDACTED] ញី បានទទួលមរណភាពនៅក្នុងពាក់កណ្តាលឆ្នាំ២០១១ ដោយមិនទាន់បានបំពេញកាតព្វកិច្ចរបស់ខ្លួនបើកផ្លូវតាម កិច្ចព្រមព្រៀងឡើយ ។ ចុងចម្លើយបានស្នើសុំឱ្យភូមិ និង ឃុំ ចូលរួមដោះស្រាយឱ្យអ្នកទទួលស្នងនោះបំពេញ កាតព្វកិច្ចរបស់ខ្លួន បើកផ្លូវ ៤ម៉ែត្រ ឱ្យចុងចម្លើយ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ។

២. ចំណុចវិវាទ

- ក. តើមានវិការ:នៃការបង្ហាញឆន្ទៈរបស់ភាគី (ទិញលក់ខុសបុគ្គល) ជាហេតុនាំឱ្យលុបចោលកិច្ច សន្យា ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ មានបញ្ជាក់ដោយមេឃុំលេខ ២៩៤/១៣ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៣ ដែរ ឬទេ ?
- ខ. តើរបងឥដ្ឋដែលចុងចម្លើយបានសង់ស្ថិតលើដីដែលជាកម្មសិទ្ធិរបស់ដើមចោទដែរឬទេ ?

៣. ការអះអាងរបស់ដើមចោទ

លោកមេធាវី [REDACTED] និង មេធាវី [REDACTED] ជាអ្នកតំណាងដោយអាណត្តិឱ្យដើមចោទ បានថ្លែង ការណ៍ថា រក្សាខ្លឹមសារ ដូចនៅនឹងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ និង ធ្វើសេចក្តីថ្លែង ការណ៍បន្ថែមដូចតទៅ ៖

- ក. សហចុងចម្លើយបានព្រមព្រៀងលក់ដីមួយកន្លែងដែលមានទំហំ ៩០,៥១ (កៅសិបក្បួនស ហាសិបមួយ) ម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើងទល់នឹងដី [REDACTED] ញី ខាងលិចទល់នឹងដី [REDACTED] ឡេង ខាងត្បូងទល់នឹងផ្លូវជាតិលេខ០៨ និង ខាងកើតទល់នឹងដី [REDACTED] សៀន មានទី តាំងស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកឱ្យ ដើមចោទ ក្នុងតម្លៃ ១១៥ (មួយរយដប់ប្រាំ) ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយភាគី ទាំងពីរបានព្រមព្រៀងបង្កើតជាលិខិតលក់ដី ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ ។
- ខ. ក្រោយការលក់ ទិញ ដើមចោទបានកាន់កាប់ដីខាងលើរហូតដល់អំឡុងឆ្នាំ២០១៨ ស្រាប់តែ ភាគីចុងចម្លើយបែជាលួចដាំបង្កោលព័ទ្ធដីមួយផ្នែកតូចខាងមុខនៃដីរបស់ដើមចោទ ដែល បានទិញពីសហចុងចម្លើយកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ ទៅវិញ ។ ទាក់ទិននឹងការ លួចដាំបង្កោលនេះ ដើមចោទបានប្តឹងតវ៉ាទៅអាជ្ញាធរមូលដ្ឋានដើម្បីជួយដោះស្រាយ ក៏ប៉ុន្តែ អាជ្ញាធរមូលដ្ឋានពុះអាចសម្រុះសម្រួលបានទេ ។ បន្ទាប់មកទៀតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ



២០២០ ភាគីចុងចម្លើយបានលួចសង់ដីរបងឥដ្ឋឥដ្ឋពីទ្វយកដីមួយផ្នែកតូចខាងមុខដដែល
នោះទៀត ។

គ. ទង្វើរបស់ភាគីចុងចម្លើយបានបំពានដល់សិទ្ធិកាន់កាប់ដីខាងលើរបស់ដើមចោទ និង បានធ្វើ
ឱ្យដើមចោទខាតបង់ពេលវេលា និង ថវិកាដើម្បីពឹងសេវាកម្មច្បាប់ក្នុងការដោះស្រាយវិវាទ
នេះ ។

ឃ. ភាគីចុងចម្លើយជាអ្នករំលោភលើសិទ្ធិកាន់កាប់អចលនវត្ថុ (ដី) ខាងលើ ហើយក៏មានកំហុស
នៅក្នុងវិវាទនេះដែរ តាមបញ្ញត្តិមាត្រា ៦៤ នៃក្រមនីតិវិធីរដ្ឋប្បវេណីអ្នកមានកំហុសជាអ្នក
ទទួលបន្ទុកប្រាក់ប្រដាប់ក្តី ។

ង. ភាគីចុងចម្លើយ និង អ្នកតំណាងដោយអាណត្តិរបស់ចុងចម្លើយបានដឹងអំពីកាលបរិច្ឆេទអំពី
នីតិវិធីទាញហេតុផលដោយផ្ទាល់មាត់រួចហើយ ប៉ុន្តែចុងចម្លើយ និង អ្នកតំណាងដោយ
អាណត្តិរបស់ចុងចម្លើយនៅតែអវត្តមាន ដូចនេះសុំឱ្យតុលាការទទួលស្គាល់ ។

៤. ការអះអាងរបស់អ្នកតំណាងដោយអាណត្តិចុងចម្លើយ និង ចុងចម្លើយ (អវត្តមាន) ។

៥. ការបំភ្លឺរបស់ឈ្មោះ: ■■■ ឡុង (អនុភូមិ) ជាសាក្សីខាងដើមចោទ ៖ បានបញ្ជាក់ដីនោះខ្លួនបានចុះ
វាស់វែងជាមួយប្រធានភូមិ ហើយតាស្រៀនគាត់សុំបើកផ្លូវ ប៉ុន្តែអ្នកទិញមិនឆ្លើយតប ។

៦. ការបំភ្លឺរបស់ឈ្មោះ: ■■■ ឈាងលិន (មេភូមិ) ជាសាក្សីខាងដើមចោទ ៖ បានបញ្ជាក់ខ្លួនបាន
ដឹងថាឈ្មោះ: ■■■ ស្រៀន លក់ទិញដីឱ្យទៅឈ្មោះ: ■■■ ម៉េងលាង ហើយលិខិតលក់ទិញដីនេះ
ខ្លួនជាអ្នកសរសេរហើយគាត់យកទៅពិនិត្យនឹងបានផ្តិតមេដៃ ។ ចំណែករឿងបើកផ្លូវ តាស្រៀន
គាត់សុំបើកផ្លូវ ប៉ុន្តែអ្នកទិញនោះមិនឆ្លើយតប ។

៧. ភស្តុតាងឯកសារមានដូចជា

- លិខិតលក់ដី ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ ។ (ថតចម្លង)
- គំនូប្លង់ដីបញ្ជាក់ពីទីតាំងដី ។ (ថតចម្លង)
- រូបភាពទីតាំងដី ។ (ថតចម្លង)

សំណងហេតុ

១. យោងតាមលិខិតលក់ដី ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១១ អាចបញ្ជាក់បានថា ឈ្មោះ: ■■■ ស្រៀន
ភេទប្រុស អាយុ ៧១ឆ្នាំ បានលក់ដីទំហំ ៩០,៥១ (កៅសិបកៀសហាសិបមួយ) ម៉ែត្រការ៉េ មាន
ព្រំប្រទល់ខាងជើងទល់នឹងដី ■■■ ញ៉ា ខាងលិចទល់នឹងដី ■■■ ឡេង ខាងត្បូងទល់នឹងផ្លូវជាតិ
លេខ៨ និង ខាងកើតទល់នឹងដី ■■■ ស្រៀន មានទីតាំងស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតា
មាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទៅឱ្យឈ្មោះ: ■■■ ម៉េងលាង ក្នុងតម្លៃ មួយម៉ែត្រការ៉េ



១១៥ (មួយរយដប់ប្រាំ) ដុល្លារអាមេរិក ។ ម្យ៉ាងវិញទៀត លិខិតលក់ដីចុះថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២០ មានស្នាមដៃរបស់ដើមចោទ និង សហចុងចម្លើយ មានបញ្ជាក់ពីលោកមេភូមិ និង មេឃុំ ដែលអាចបង្ហាញថាភិក្ខុសន្យានេះមិនមានវិការទេ ។ ដូចនេះតុលាការយល់ឃើញថាដើម ចោទជាម្ចាស់កម្មសិទ្ធិ (សិទ្ធិកាន់កាប់) លើអចលនវត្ថុ (ដី) ទំហំ ៩០,៥១ (កៅសិបក្បួនស ហាសិបមួយ) ម៉ែត្រការ៉េ ស្របតាមបញ្ញត្តិមាត្រា ២៤២ និង មាត្រា ២៤៣ នៃក្រមរដ្ឋប្បវេណី ។

២. យោងតាមការអះអាងរបស់ដើមចោទ បានបញ្ជាក់ថាសហចុងចម្លើយបានលួចដាំបង្កោលព័ទ្ធ មួយផ្នែកតូចខាងមុខដីរបស់ដើមចោទ ហើយសហចុងចម្លើយបានរំលោភលើសិទ្ធិកាន់កាប់របស់ ដើមចោទ ។ ដូចនេះតុលាការគប្បី ឱ្យចុងចម្លើយរុះរើបងចេញ ស្របតាមបញ្ញត្តិមាត្រា ១៣៩ នៃ ក្រមរដ្ឋប្បវេណី ។

៣. ដើមចោទបានទាមទារសំណងជំងឺចិត្ត និង ថ្លៃសេវាផ្នែកច្បាប់ចំនួន ២.០០០ (ពីរពាន់) ដុល្លារអា មេរិក ។ ដូចនេះ តុលាការ នឹងពិចារណាសម្រេចអំពីសំណងជំងឺចិត្តក្នុងកម្រិតសមរម្យ ។

៤. ដោយឡែកចំពោះបណ្តឹងតបរបស់សហចុងចម្លើយ សហចុងចម្លើយ មិនបានបង្ហាញភស្តុតាងឱ្យ បានគ្រប់គ្រាន់ដែលអាចនាំឱ្យតុលាការជឿជាក់ថា ការទាមទាររបស់សហចុងចម្លើយត្រឹមត្រូវ នោះទេ ។ ដូចនេះតុលាការគប្បីច្រានចោលការទាមទាររបស់សហចុងចម្លើយក្នុងបណ្តឹងតប ។

៥. តុលាការ នឹងពិចារណាអំពីបន្ទុកប្រាក់ប្រដាប់ក្តី ស្របតាមបញ្ញត្តិមាត្រា ៦៤ នៃក្រមនីតិវិធី រដ្ឋប្បវេណី ។

សេចក្តីសម្រេចបញ្ជាក់

១. បញ្ជាក់ថាដើមចោទឈ្មោះ: [REDACTED] ម៉ែងលាង ជាម្ចាស់កម្មសិទ្ធិលើ អចលនវត្ថុ (ដី) ទំហំ ៩០,៥១ (កៅសិបក្បួនសហាសិបមួយ) ម៉ែត្រការ៉េ មានព្រំប្រទល់ខាងជើងទល់នឹងដី [REDACTED] ញី ខាងលិច ទល់នឹងដី [REDACTED] ឡេង ខាងត្បូងទល់នឹងផ្លូវជាតិលេខ ៨ និង ខាងកើតទល់នឹងដី [REDACTED] សៀន មានទីតាំងស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

២. បង្គាប់ឱ្យសហចុងចម្លើយឈ្មោះ: [REDACTED] សៀន និង ឈ្មោះ: [REDACTED] តន រុះរើបងតដ្ឋ ដែលបានសាង សង់លើអចលនវត្ថុ (ដី) ទំហំ ៩០,៥១ (កៅសិបក្បួនសហាសិបមួយ) ម៉ែត្រការ៉េ មានព្រំប្រទល់ ខាងជើងទល់នឹងដី [REDACTED] ញី ខាងលិចទល់នឹងដី លាង ឡេង ខាងត្បូងទល់នឹងផ្លូវជាតិលេខ ៨ និង ខាងកើតទល់នឹងដី [REDACTED] សៀន មានទីតាំងស្ថិតនៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

៣. បង្គាប់ឱ្យសហចុងចម្លើយសងសំណងការខូចខាតចំនួន ១.៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេ រិកឱ្យមកដើមចោទឈ្មោះ: [REDACTED] ម៉ែងលាង ។ *de*



៤. ច្រានចោលការទាមទារក្នុងបណ្តឹងតបរបស់សហចុងចម្លើយ ។

៥. ប្រាក់ប្រដាប់ក្តីជាបន្តរបស់សហចុងចម្លើយ ។

សាលក្រមនេះ ចំពោះមុខដើមចោទ និង កំបាំងមុខចុងចម្លើយ ។ បើកសិទ្ធិប្តឹងទាស់ និង ប្តឹងឧទ្ធរណ៍ តាមការកំណត់ច្បាប់ ។

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
កណ្តាល, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ចៅក្រម

ហត្ថលេខា និង ត្រា [Redacted]

បានចម្លងចេញត្រឹមត្រូវតាមច្បាប់ដើម

ថ្ងៃអង្គារ ១០រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
កណ្តាល, ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០

ក្រឡាបញ្ជី

បានឃើញ
ចៅក្រម

[Redacted]



[Redacted]